



ទម្រង់ទាមទារសំណងការបាត់បង់ទោសគ្រឿង

កំណត់សម្គាល់: ការចេញបែបបទនេះមិនមែនជាការទទួលយកនូវការទទួលខុសត្រូវដោយក្រុមហ៊ុនធានារ៉ាប់រងនោះទេ។

លេខកិច្ចសន្យាធានារ៉ាប់រង: _____ ថ្ងៃផុតកំណត់: _____

លេខទាមទារសំណង: _____ លេខកូដភ្នាក់ងារ: _____

តម្លៃប៉ាន់ស្មាន: _____

អ្នកទាមទារសំណងចាំបាច់ត្រូវតែកត់សម្គាល់ចំណុចខាងក្រោម:

- (ក) មុនពេលដាក់ពាក្យបញ្ជាក់អំពីការបាត់បង់ ឬការខូចខាត ក្រុមហ៊ុនធានារ៉ាប់រងស្នើសុំឱ្យអ្នកទាមទារសំណង អានលក្ខខណ្ឌទាំងអស់ដែលមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រង។
- (ខ) ទម្រង់បែបបទនេះ ត្រូវតែបំពេញ និងផ្ញើមកឱ្យក្រុមហ៊ុនធានារ៉ាប់រងវិញ ដោយភ្ជាប់មកជាមួយនូវភស្តុតាង ដែលបញ្ជាក់អំពីតម្លៃ ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកទាមទារសំណងទទួលបានទម្រង់បែបបទនេះ។
- (គ) អ្នកទាមទារសំណងត្រូវតែអនុវត្តរាល់ជំហានឱ្យបានឆាប់រហ័ស ហើយត្រូវជូនដំណឹងជាបន្ទាន់ដល់មន្ត្រីប៉ូលីស ដើម្បីធ្វើការស្រាវជ្រាវ និងកាត់ទោសរាល់ភាគីណាដែលជាប់ពាក់ព័ន្ធ និងធ្វើការតាមដាន និងព្យាយាមស្វែង រកមកវិញនូវទ្រព្យសម្បត្តិដែលបានបាត់បង់។
- (ឃ) នេះជាលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង ប្រសិនបើលោកអ្នកផ្តល់នូវសេចក្តីថ្លែងការណ៍ក្លែងបន្លំ ឬសេចក្តី ថ្លែងការណ៍ក្លែងក្លាយដើម្បីទទួលបានសំណង នោះកិច្ចសន្យាធានារ៉ាប់រងរបស់លោកអ្នក នឹងទុកជាមោឃៈ។ ក្រុមហ៊ុនធានារ៉ាប់រងនឹងធ្វើការអនុម័តសំណងរបស់លោកអ្នក តែក្នុងករណីដែលលោកអ្នកបំពេញព័ត៌មាន ត្រឹមត្រូវ និងមិនមានការក្លែងបន្លំ ឬថ្លែងខុសពីការពិតឡើយ។
- (ង) ព័ត៌មានសំខាន់ៗនៃបណ្តឹងទាមទារសំណង គួរតែត្រូវបានបញ្ជាក់ឱ្យបានពេញលេញតាមដែលអាចធ្វើទៅបាន ហើយរាល់ការសង្ស័យនានាចំពោះភាគីដែលជាប់ពាក់ព័ន្ធគួរតែទាក់ទងទៅក្រុមហ៊ុនធានារ៉ាប់រង។



ព័ត៌មានលម្អិតរបស់អ្នកត្រូវបានធានារ៉ាប់រង

១. ឈ្មោះអ្នកត្រូវបានធានារ៉ាប់រង	:	
២. ភេទ	:	
៣. ថ្ងៃ ខែ ឆ្នាំកំណើត	:	
៤. លេខទូរស័ព្ទ	:	
៥. អាសយដ្ឋានទំនាក់ទំនង	:	
៦. តួនាទី/មុខងារ	:	
៧. កាលបរិច្ឆេទនៃការបាត់បង់ ឬការខូចខាត	:	ម៉ោង: _____
៨. ទីតាំងនៃការបាត់បង់ ឬការខូចខាត	:	
៩. ទីស្នាក់ការប៉ូលីសដែលលោកអ្នក បានរាយការណ៍អំពីការបាត់បង់ រួមជាមួយនឹងលេខរបាយការណ៍	:	កាលបរិច្ឆេទ: _____



<p>១០. តើមានសំខាន់ៗដែលជាប់ពាក់ព័ន្ធនឹងការបាត់បង់ ឬការខូចខាតដែលលោកអ្នកបានដឹង និងជឿជាក់ថាពិតជាបែបនេះ</p>	
<p>១១. តើមានការស្រាវជ្រាវហ្មត់ចត់ណាមួយ ត្រូវបានធ្វើឡើងសម្រាប់ការទាមទារសំណងនេះដែរឬទេ?</p>	
<p>១២. (ក) តើការបាត់បង់ ឬការខូចខាតនេះ ត្រូវបានរកឃើញដោយអ្នកណា? (ខ) កាលបរិច្ឆេទ និងពេលវេលា ដែលបានឃើញចុងក្រោយ (គ) ឃើញចុងក្រោយដោយនរណា និងនៅឯណា?</p>	
<p>១៣. តើលោកអ្នកមានការសង្ស័យចំពោះភាគីដែលពាក់ព័ន្ធណាទេ? ប្រសិនបើមាន សូមផ្តល់ព័ត៌មានលម្អិត:</p>	
<p>១៤. តើទ្រព្យសម្បត្តិដែលបានបាត់បង់ ឬខូចខាតជាកម្មសិទ្ធិរបស់លោកអ្នកតែម្នាក់ឬ?</p>	
<p>១៥. តើទ្រព្យសម្បត្តិដែលលោកអ្នកកំពុងតែទាមទារសំណងមានដាក់ធានាជាមួយក្រុមហ៊ុនធានារ៉ាប់រងផ្សេងដែរឬទេ ឬមានហានិភ័យណាដាក់ធានាក្នុងកិច្ចសន្យាធានារ៉ាប់រងខាងលើដែរឬទេ? ប្រសិនបើមាន សូមផ្តល់ព័ត៌មានលម្អិត:</p>	
<p>១៦. តើលោកអ្នកធ្លាប់ទាមទារសំណងពីក្រុមហ៊ុនធានារ៉ាប់រងផ្សេងដែរឬទេ ពេលដែលមានការបាត់បង់ ឬការខូចខាតរាល់ហានិភ័យ ដែលដាក់ធានាក្នុងកិច្ចសន្យាធានារ៉ាប់រងនេះ?</p>	

ប្រសិនបើមាន សូមផ្តល់ព័ត៌មានលម្អិត:	
១៧. តើមានលោកអ្នកធ្លាប់ទទួលរងគ្រោះដោយសារ : (ក) ការបាត់បង់ដោយសារអំពើចោរកម្ម (ខ) ការបាត់បង់ ឬការខូចខាតចំពោះតម្លៃដាក់ធានា ដោយសារមូលហេតុផ្សេងៗដែរឬទេ?	

អំណះអំណាងចំពោះការទាមទារសំណង

កំណត់សម្គាល់ — ចំនួនទឹកប្រាក់ដែលត្រូវទាមទារសំណងនៅក្នុងបែបបទណាមួយត្រូវបានកំណត់ចំពោះតម្លៃពិតប្រាកដនៅពេលបាត់បង់។ លក្ខណៈនៃការបាត់បង់ ឬការខូចខាតគួរតែត្រូវបានបញ្ជាក់ ដោយមានព័ត៌មានលម្អិតពេញលេញនៅក្នុងកន្លែងកំណត់សម្គាល់ (Remarks Column)។

ការពិពណ៌នាលម្អិតពីការបាត់បង់ ឬការខូចខាត	ឈ្មោះ និងអាសយដ្ឋានរបស់ភាគីដែលត្រូវបានធានា ឬភាគីដែលបានផ្តល់បទបង្ហាញ	កាលបរិច្ឆេទនៃការធានារ៉ាប់រង ឬការផ្តល់បទបង្ហាញតាមស្តីដែលលោកអ្នកចងចាំ	តម្លៃដែលបានបង់ជូនតាមស្តីដែលលោកអ្នកចងចាំ	ការធ្លាក់តម្លៃចំពោះការសឹកអចរិល និងការរំលោះ	ទឹកប្រាក់ដែលត្រូវទាមទារសំណងចំពោះតម្លៃ ឬការបាត់បង់នាពេលបច្ចុប្បន្ន	កំណត់សម្គាល់បញ្ជាក់ពីការបាត់បង់ ឬការខូចខាត

ការអះអាងដោយអ្នកស្នើសុំ

យើងខ្ញុំសូមធានាអះអាងយ៉ាងម៉ឺងម៉ាត់ថា ព័ត៌មានខាងលើពិតជាត្រឹមត្រូវ និងមិនមានការកែប្រែបន្ត ហើយយើងខ្ញុំមិនមានការលាក់បាំង ឬផ្តល់ព័ត៌មានខុសពីការពិតឡើយ។

យើងខ្ញុំសូមបញ្ជាក់អះអាងយ៉ាងម៉ឺងម៉ាត់ថា ព័ត៌មាន និងសេចក្តីប្រកាសដែលមានក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រង នឹងក្លាយជាធាតុសំខាន់ជាមូលដ្ឋាននៃកិច្ចសន្យារវាងយើងខ្ញុំ និងក្រុមហ៊ុន។

កាលបរិច្ឆេទ: _____

ហត្ថលេខារបស់អ្នកស្នើសុំ
(ត្រារបស់ក្រុមហ៊ុន — ប្រសិនបើមាន)